

ត្រូវចងចាំថាទំរង់នេះត្រូវបានបំពេញពេញលេញហើយប្រគល់មក

អោយក្រុមហ៊ុនវិញអោយបានឆាប់បើអាចធ្វើទៅបាន

IT IS IMPORTANT that this form is completed fully and returned as quickly as possible to the company.

សំនងទាមទារលេខ

CLAIM NO:

ទំរង់ទាមទារសំនងនេះចេញអោយចំពោះ:

This claim form is issued to.....

(ឈ្មោះភ្នាក់ងារ រឺ អ្នកកាន់ប័ណ្ណធានារ៉ាប់រង)
(name of agent or policyholder)

ហត្ថលេខានៃអ្នកគ្រប់គ្រងសាខា:
Signature of Branch Mgr.....

By ដោយ: (Branch concerned) (បើទាក់ទងនឹងសាខា) Date ថ្ងៃ

ទំរង់របាយការណ៍គ្រោះថ្នាក់យានយន្ត
MOTOR ACCIDENT REPORT FORM

ក្រុមហ៊ុនមិនទទួលខុសត្រូវតាមរយៈការចេញអោយនៃទំរង់នេះទេ

THE COMPANY DOES NOT ADMIT LIABILITY BY THE ISSUE OF THIS FORM

ប្រសិនបើអ្នកទទួលបានបែបបទទំនាក់ទំនងផ្សេងៗទាក់ទងនឹងគ្រោះថ្នាក់សូមមេត្តាកុំឆ្លើយតបដោយគ្រាន់តែបញ្ជាក់បែបបទនោះមកក្រុមហ៊ុនសូមមេត្តាកុំឆ្លើយថាអ្នកបើកឡានខុស រឺអះអាងថាអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នោះ

IF YOU RECEIVE ANY COMMUNICATIONS ABOUT THIS ACCIDENT, PLEASE DO NOT ANSWER THEM BY SENDING THEM AT ONCE TO THE COMPANY, PLEASE DO NOT ADMIT THAT YOUR DRIVER WAS AT FAULT OR THAT YOU ARE LIABLE

FOR THE ACCIDENT

ឈ្មោះ: ប័ណ្ណធានារ៉ាប់រងលេខ:

Name Policy number.....

អាសយដ្ឋាន..... ថ្ងៃផុតកំណត់

Address Expiry date.....

..... ភ្នាក់ងារ

..... Broker/Agent.....

អាជីវកម្ម រឺ មុខរបរ លេខទូរស័ព្ទ

Business or occupation Telephone No.....

A. យានយន្តត្រូវបានប្រើប្រាស់ដោយអ្នកទិញធានារ៉ាប់រងនៅពេលគ្រោះថ្នាក់
VEHICLE in use by insured or his driver at time of accident:

- i) ម៉ាកឡាន..... កំលាំង.....
Make and Model Cylinder Capacity.....
ឆ្នាំផលិត..... ផ្នែកលេខ
- Year of Manufacture..... Registration number.....
លេខសាក់ស៊ី..... លេខម៉ាស៊ីន
- Chassis No Engine No.....
តើម៉ាស៊ីនត្រូវបានកែប្រែ រឺ ប្តូរដើម្បីបង្កើនដំណើរការផលិត?
- Has the engine been modified or converted to increase the manufacture's performance/.....
- ii) អ្នកណាជាអ្នកប្រើប្រាស់សំខាន់នៃយានយន្ត?
- Who is the main user of the vehicle?
- iii) នៅពេលមានគ្រោះថ្នាក់នោះតើយានយន្តត្រូវបានប្រើប្រាស់ក្នុងបំណងអ្វី?.....
- For what purpose was the vehicle being used at the time of the accident?
- iv) ប្រសិនបើវាត្រូវបានប្រើប្រាស់ដោយអ្នកផ្សេងពីអ្នកនោះទទួលបានការអនុញ្ញាតិពីអ្នកទិញធានារ៉ាប់រងរឺទេ?

If being used by someone other than the Insured had the user obtained the Insured's consent?.....

- v) តើមានដឹកទំនិញ រឺ ទេ?
Were goods being carried?
- vi) ចំពោះយានយន្តជំនួញប៉ុណ្ណោះ អាជ្ញាបណ្ណ A B រឺ C.....ទំងន់ពេលគ្មានតំវ៉ាន់.....
Commercial vehicle only: A,B or C license.....Unladen weight.....
កំលាំងដឹកជំនួញទំងន់ផ្ទុក.....
Carrying capacity.....Weight of the load.....

B.

អ្នកបើកបរនៅពេលគ្រោះថ្នាក់

Driver at the time of accident :

ឈ្មោះ..... អាយុ..... លេខកាត.....
Name Age NRIC No.....

អាសយដ្ឋាន..... អាជីវកម្ម រឺ មុខងារ.....
AddressBusiness/Occupation?

i) ភាពលំអិតនៃបណ្ណបើកបរ

Driving license details:

ថ្នាក់..... កាលបរិច្ឆេទប្រាក់នៃបណ្ណបើកបរ.....
Class (es) covered.....Expiry date of license.....

បណ្ណោះអាសន្នរឺអចិន្ត្រៃយ៍.....ជាទៀងទាត់តើគាត់បើកបរអស់រយៈពេលប៉ុន្មានហើយ?.....
Provisional or PermanentHow long has he regularly driven motor vehicle?.....

តើគាត់ជានយោជិកប្រចាំការរបស់អ្នករឺ?បើមិនមែនគាត់ជានណា?

Is he your regular employee? vi) If not, who is he?

តើគាត់មានភាពពិការរឺទេ? តើគាត់ត្រូវបានគេបដិសេធចំពោះការធានាយានយន្តណាមួយរឺទេ?.....
Does he suffer from any physical disability? viii) Has he ever been refused any motor insurance?

ix) ផ្តល់នូវភាពលំអិតនិងកាលបរិច្ឆេទនៃរាល់ការកាត់ទោសរឺការនិងមានការកាត់ទោសសំរាប់ការបំពានលើយានយន្ត

Give details and dates of All convictions or impending. Prosecutions for motoring offences.

បើគ្មានសូមសរសេរ "គ្មាន"
If none, insert "NONE".....

x) បើមិនមែនជាអ្នកទិញបណ្ណធានារ៉ាប់រងរឺជាអ្នកបើកបរដែលត្រូវបានជួលតើគាត់មានឡានខ្លួនឯងផ្ទាល់រឺទេ?

If other than the Insured or a paid driver, does he own a motor vehicle himself?

បើមានសូមបញ្ជាក់លេខឡាន, លេខប័ណ្ណធានារ៉ាប់រងនិងឈ្មោះក្រុមហ៊ុនធានារ៉ាប់រង.....
If so , please quote Registration No., Policy No. and name of Insurance Company

xi) តើអ្នកមានបានព្រមព្រៀងសំរាប់ការលក់យានយន្តរឺទេ? បើមានលក់អោយនរណានិងពេលណា?

Have you entered into an agreement for the sale of the vehicle? xiii) If so, to whom and when.....

C. គ្រោះថ្នាក់

ACCIDENT

i) កាលបរិច្ឆេទនៃគ្រោះថ្នាក់..... ម៉ោងគ្រោះថ្នាក់..... a.m./p.m.....
Date of Accident ii) Time of Accident.....

ii) ទីកន្លែងគ្រោះថ្នាក់ (ផ្លូវ រឺ ទីក្រុង).....
Place of Accident (Street/Road and Town.....

iii) តើអ្នកគិតថាអ្នកមានល្បឿនប៉ុន្មានដៃរក្សាមុននឹងគ្រោះថ្នាក់?..... គឺឡូម៉ែត្រក្នុងមួយម៉ោង.....
At what speed was your vehicle traveling immediately prior to impact? Km per hour.....

iv) តើគិតថាគួររំលែកទោសអ្នកបើកបរ របស់អ្នករឺទេ? រឺអ្នកផ្សេងទៀត?.....
Do you think that your driver was to blame? Or some other person was to blame?.....

v) បើដូច្នោះសូមផ្តល់អាសយដ្ឋាននិងមុខងារអ្នកដែលត្រូវបន្ទោស.....
.....

If so, please give the same address and occupation of person to blame.....
.....

គំនូសប្រាង

SKETCHES

សូមគូសគំនូសប្រាងខាងក្រោមដោយបង្ហាញនូវ. i) ទិសដៅនៃយានយន្តដោយសញ្ញាព្រួញ. i i) ចំណុចប៉ះទង្គិចដោយសញ្ញាខ្មែង. i i i) គំនូសលើផ្លូវ. i v) ការវាស់វែង. V) ផ្ទាំងចរាចរ.

Please draw sketches below showing (i) the direction of the vehicle with arrows (ii) the point of the Impact, with a cross (iii) any marks on the road (iv) any measurement (v) any traffic signs.

មុនពេលគ្រោះថ្នាក់

BEFORE THE ACCIDENT

ក្រោយពេលគ្រោះថ្នាក់

AFTER THE ACCIDENT

iii) លេខរបាយការណ៍.....
Report Number

iv) សូមផ្តល់ឈ្មោះអាសយដ្ឋាននៃសាក្សី
Please give the names and addresses of any witness:
អ្នករូមដំណើរនៅក្នុងរថយន្តរបស់អ្នក.....
.....

Passengers in your vehicle.....
.....

ផ្សេងៗទៀត(អ្នកបើកបរនិងអ្នកធ្វើដំណើរនៃយានយន្តផ្សេងទៀត, អ្នកជិះម៉ូតូ, អ្នកដើរ ។ល ។.....
Others (drivers & passengers of other vehicle, motorcyclist, pedestrians, etc.).....

តើមានការព្រមានពីប៉ូលីសថារូបអ្នក, អ្នកបើកបរ, រឺអ្នកផ្សេងទៀតនឹងប្រឈមមុខនឹងតុលាការរឺ?

Was any warning given by the police that you, driver or anyone might be prosecuted?

ប្រសិនបើមានមេសសូមបង្ហាញពីលក្ខណៈនៃការប្រឈមមុខនឹងតុលាការនោះ?

If so, please indicate nature of charge of prosecution?

ខ្ញុំ/យើងសូមប្រកាសថាចម្លើយទាំងអស់មានភាពត្រឹមត្រូវនិងពេញលេញហើយថាខ្ញុំ/យើងគ្មានការកាន់បញ្ញត្តិធានារ៉ាប់រងដែលបង់ការសងមកអោយខ្ញុំ/យើងពាក់ព័ន្ធការទាមទារទាំងនេះ
I/We declare that forgoing answers are true and complete and that I/We hold no other policy indemnifying me/us in respect of this claim.

យើងស្នើរអោយអ្នកដោះស្រាយជាមួយភាគីទី៣ក្នុងនាមខ្ញុំ/យើងតាមតែលក្ខខណ្ឌនៃបញ្ញត្តិធានារ៉ាប់រងដែលរៀបរាប់ខាងលើនិងខ្ញុំ/យើងសូមផ្តល់សិទ្ធិដល់អ្នកនិងមេធាវីរបស់អ្នកជំនួសអោយខ្ញុំ/យើងសម្រេចផ្សេងៗនិង ផ្តល់សិទ្ធិអនុញ្ញាតិទាំងអស់ដែលអ្នកយល់ថាចាំបាច់សំរាប់ដោះស្រាយសងការទាមទារសងនោះនិងសំរាប់រឿងក្តីទាំងឡាយដែលកើតមានឡើង។

I/We request you to deal on my/our behalf with the third party claims arising herein in accordance with the terms and conditions of the above-mentioned policy and I/We authorize you and your solicitors on my/our behalf to make such admissions and settlements and give such consents as you may consider necessary for the disposal of such claim and any litigation arising therefrom.

ហត្ថលេខាអ្នកបើកបរ.....

Driver's signature

កាលបរិច្ឆេទ.....ហត្ថលេខា និង ត្រា អ្នកកាន់បញ្ញត្តិធានារ៉ាប់រង.....

DateInsured's signature and stamp